

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, jic@longbeach.gov

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**នាយកដ្ឋានឧទ្យាន ការកំសាន្ត & សមុទ្រ ឡងប៊ិច
ពន្យារពេលដំណើរការកម្មវិធីយុវជនជូន ដោយឥតគិត
ថ្លៃ និងមានថ្លៃចូលរួម កម្រិតទាប រហូតដល់ថ្ងៃទី 2 ខែ
មេសា**

ការចុះឈ្មោះ ចាប់ផ្តើម នៅថ្ងៃចន្ទ ទី 22 ខែកុម្ភៈ

ឡងប៊ិច, CA - នាយកដ្ឋាន **ឧទ្យាន ការកំសាន្ត & សមុទ្រ នៃសាលាក្រុងឡងប៊ិច (PRM)** នឹងផ្តល់ជូនវគ្គ នានា រហូតដល់ថ្ងៃសុក្រ ទី 2 ខែមេសា សម្រាប់កម្មវិធីចូលរួមដោយយុវជន សំខាន់ៗ ចំនួនបួន ដូចជា កម្មវិធីសម្រាកចល័ត, កម្មវិធីបោះជំរុំក្រោយពេលសិក្សា, មជ្ឈមណ្ឌលសិក្សាសហគមន៍ និង កម្មវិធីលើអ៊ិន ធឺណែត ក្រោយពេលសិក្សា ។ ការចុះឈ្មោះ សម្រាប់វគ្គ ឥតគិតថ្លៃ និងមានថ្លៃចូលរួម កម្រិតទាប ចាប់ផ្តើម នៅថ្ងៃចន្ទ ទី 22 ខែកុម្ភៈ

កម្មវិធីសម្រាក ចល័ត

កម្មវិធីសម្រាក ចល័ត ឥតគិតថ្លៃ និងបន្តផ្តល់ជូន រហូតដល់ ថ្ងៃទី 2 ខែមេសា ។

បុគ្គលិក PRM នឹងបើកបរថយន្តដឹកទំនិញសម្ភារៈប្រើប្រាស់ និងគ្រឿងបរិក្ខារ ឆ្ពោះទៅអាសយដ្ឋាន នៅ តាមភូមិស្ថាន ដែលបានកំណត់រួច ហើយរៀបចំសកម្មភាពសម្រាប់ក្មេង ដែលមានអាយុ ពី 5 ដល់ 14 ឆ្នាំ (ថ្នាក់ K-8) រួមទាំង សកម្មភាពពង្រឹងភាពរឹងមាំរាងកាយ ព្រមទាំង សិល្បៈ និងហត្ថកម្ម ។ ផ្លូវនឹងត្រូវ បិទ ដើម្បីរក្សាសុវត្ថិភាព ។ ការចុះឈ្មោះ មានរៀបចំជូន សម្រាប់អ្នកមកមុន ទទួលបានមុន ដោយសារ ចំនួនមានកំណត់ ។ ត្រូវចុះឈ្មោះចូលរួម ទុកជាមុនស្រេច

ការចុះឈ្មោះ សម្រាប់វគ្គថ្មីៗ ទាំងនេះ ចាប់ផ្តើម នៅវេលាម៉ោង 10 ព្រឹក នៅថ្ងៃចន្ទ ទី 22 ខែកុម្ភៈ ដោយ ត្រូវមកដោយផ្ទាល់ នៅតាមទីតាំង ឬ តាមរយៈ longbeach.gov/park ។ សម្រាប់ព័ត៌មាន បន្ថែមទៀត គេអាចទូរសព្ទទៅលេខ 562.570.3226 ។ ទីតាំង និងកាលវិភាគ សម្រាប់កម្មវិធីសម្រាកចល័ត មានដូច ខាងក្រោមនេះ ៖

ទីតាំង សម្រាប់ថ្ងៃចន្ទ ថ្ងៃពុធ (ពីម៉ោង 3 ដល់ 5 ល្ងាច)

- វិចីហែលមែន (Hellman Street) នៅចន្លោះ រុក្ខវិថីអូរ៉ង (Orange Avenue) និង រុក្ខវិថីសើរីតូស (Cerritos Avenue)
- វិចីទី 11 នៅចន្លោះ រុក្ខវិថីដយសុន (Dawson Avenue) និង រុក្ខវិថី ស៊ែន ល្វីស (St. Louise Avenue)

- វិថីទី 67 នៅចន្លោះ រុក្ខវិថីអ៊ីកខាត (Orcutt Avenue) និង រុក្ខវិថីមូរៀល (Muriel Avenue)

ទីតាំង សម្រាប់ថ្ងៃអង្គារ & ថ្ងៃព្រហស្បតិ៍ (ពីម៉ោង 3 ដល់ 5 ល្ងាច)

- វិថីទី 17 នៅចន្លោះ រុក្ខវិថីហែនឌឺសុន (Henderson Avenue) និង រុក្ខវិថីឆេស្តណាត (Chestnut Avenue)
- វិថីទី 8 នៅចន្លោះ រុក្ខវិថីហ្គ្លេឌី (Gladys Avenue) និង រុក្ខវិថីហ្វ្រែម៉ាន (Freeman Avenue)
- វិថីជែកសុន (Jackson Street) នៅចន្លោះ រុក្ខវិថីអូរ៉ង់ (Orange Avenue) និង រុក្ខវិថីវ៉ាលណាត (Walnut Avenue)

ទីតាំង សម្រាប់ថ្ងៃសុក្រ (ពីម៉ោង 3 ដល់ 5 ល្ងាច)

- វិថីទី 23 នៅចន្លោះ រុក្ខវិថីឆេដា (Cedar Avenue) និង រុក្ខវិថីឆេស្តណាត (Chestnut Avenue)
- វិថីជារ៉េត (Parade Street) នៅចន្លោះ រុក្ខវិថីហាហ្វឺ (Harbor Avenue) និង រុក្ខវិថីហ្វាសិន (Fashion Avenue)
- ឧទ្យាន ប៊ីចុន ដាប់ប៊ែលយូ ឆេស (Burton W. Chace Park) នៅទីវាលចំណត

កម្មវិធីបោះជំរុំ ក្រោយពេលសិក្សា

កម្មវិធីបោះជំរុំ ក្រោយពេលសិក្សា សម្រាប់កុមារ ដែលមានអាយុ ពី 5 ដល់ 12 ឆ្នាំ នឹងបន្តដំណើរការ នៅក្នុងថ្ងៃធ្វើការ ចាប់ពីម៉ោង 3 ដល់ម៉ោង 6 ល្ងាច រហូតដល់ ថ្ងៃទី 2 ខែមេសា ។ អ្នកចូលរួមកម្មវិធីបោះជំរុំ នឹងបានលេងសប្បាយ ក្នុងល្បែងកំសាន្ត ដោយគោរពតាមគោលការណ៍សុវត្ថិភាព COVID-19 ។

កម្មវិធីបោះជំរុំ នឹងដំណើរការ នៅតាមឧទ្យាន ដូចតទៅនេះ ៖

- ឧទ្យាន Bixby, ផ្លូវ 130 Cherry Ave.
- ឧទ្យាន ស៊ីហ្គា អ៊ី ចាវេ (Cesar E. Chavez Park) នៅអាសយដ្ឋានលេខ 401 រុក្ខវិថីហ្គួលដែន (Golden Ave.)
- ឧទ្យាន ខូលីក អេសស្តេត (College Estates Park) នៅអាសយដ្ឋានលេខ 808 រុក្ខវិថីស្តីវីលី (Stevly Ave.)
- ឧទ្យាន យូលលីដ (Coolidge Park) នៅអាសយដ្ឋានលេខ 352 វិថី អ៊ី នីស (E. Neece St.)
- ឧទ្យាន Drake, ផ្លូវ 951 Maine Ave.
- ឧទ្យាន អែល ដូរ៉ាដូ ខាងលិច (El Dorado Park West) នៅអាសយដ្ឋានលេខ 2800 ផ្លូវ អ៊ីន ស្តឌីប៉េកឃី (N. Studebaker Rd.)
- ឧទ្យាន Houghton, ផ្លូវ 6301 Myrtle Ave.
- ឧទ្យាន ម៉ាកខាតធី (MacArthur Park) នៅអាសយដ្ឋានលេខ 1321 វិថី អ៊ី អាណាហ្គឹម (E. Anaheim St.)
- ឧទ្យាន ម៉ាទីន លូធី យីង ជេអ (Martin Luther King Jr. Park) នៅអាសយដ្ឋានលេខ 1950 រុក្ខវិថីឡេម៉ុន (Lemon Ave.)
- ឧទ្យាន McBride Park, ផ្លូវ 1550 Martin Luther King Jr. Ave.
- ឧទ្យាន Orizaba, ផ្លូវ 1435 Orizaba Ave.
- ឧទ្យាន ជាន អាមេរិកាំង នៅអាសយដ្ឋានលេខ 5157 វិថី អ៊ី សែនត្រាលលៀ (E. Centralia St.)
- ឧទ្យាន រ៉ាម៉ូណា (Ramona Park) នៅអាសយដ្ឋានលេខ 3301 វិថី អ៊ី ទី 65 (E. 65th St.)
- ឧទ្យាន ស្កេរេ (Scherer Park) នៅអាសយដ្ឋានលេខ 4600 មហាវិថីឡងប៊ិច (Long Beach Blvd.)

- ឧទ្យាន ស៊ីវេរ៉ាដូ (Silverado Park) នៅអាសយដ្ឋានលេខ 1545 វិថី ដាប់ប៊ែលយូ ទី 31 (W. 31st St.)
- ឧទ្យាន សំមេសេត (Somerset Park) នៅអាសយដ្ឋានលេខ 1500 វិថី អ៊ី ខាសុន (E. Carson St.)
- ឧទ្យាន ស្ទឺន ឆែមពាន (Stearns Champions Park) នៅអាសយដ្ឋានលេខ 4520 វិថី អ៊ី ទី 23 (E. 23rd St.)
- ឧទ្យានអភិកយុទ្ធជន, ផ្លូវ 101 E. 28th St.
- ឧទ្យាន Wardlow, ផ្លូវ 3457 Stanbridge Ave.
- ឧទ្យាន វ៉ាលី (Whaley Park) នៅអាសយដ្ឋានលេខ 5620 វិថី អ៊ី អាធីថុន (E. Atherton St.)

ការចុះឈ្មោះ: [តាមអ៊ិនធឺណែត](#) ដើម្បីចូលរួម កម្មវិធីបោះជំរុំក្រោយពេលសិក្សា ចាប់ផ្តើម នៅម៉ោង 10 ព្រឹក នាថ្ងៃទី 22 ខែកុម្ភៈ ។ ការចុះឈ្មោះ ដោយមកផ្ទាល់ និងដំណើរការ នៅចន្លោះម៉ោង 8 ព្រឹក និងពេលរសៀល នាថ្ងៃទី 22 ខែកុម្ភៈ នៅទីតាំង ដូចតទៅនេះ ៖

- ការិយាល័យរដ្ឋបាល នៃឧទ្យាន ការកំសាន្ត & សមុទ្រ នៅអាសយដ្ឋានលេខ 2760 ផ្លូវ អ៊ែន ស្តុក ដេប៊ីកយី (N. Studebaker Rd.)
- ឧទ្យាន ជាន អាមេរិកាំង នៅអាសយដ្ឋានលេខ 5157 វិថី អ៊ី សែនត្រាលលៀ (E. Centralia St.)
- អាងហែលទឹក នៃឧទ្យាន យីង (King Park) នៅអាសយដ្ឋានលេខ 1910 រុក្ខវិថីឡេម៉ុន (Lemon Ave.)
- អាងហែលទឹក នៃផ្លាហ្សា ប៊ែលម៉ុង (Belmont Plaza) ឧទ្យាន នៅអាសយដ្ឋានលេខ 4320 ផ្លាហ្សា អ៊ី អូឡាំពិក (E. Olympic Plaza)

សម្រាប់ការចុះឈ្មោះ ដោយមកផ្ទាល់ ក្រោយថ្ងៃទី 22 ខែកុម្ភៈ សូមទូរសព្ទទៅលេខ 562.570.3150 ដើម្បីធ្វើការណាត់ជួប ។ ថ្លៃចូលរួម ប្រចាំសប្តាហ៍ សម្រាប់កម្មវិធីនេះ គឺ \$10 ម្នាក់ ។ មានជំនួយហិរញ្ញវត្ថុ ដែលអ្នកមកមុន ទទួលបានមុន ។

មជ្ឈមណ្ឌលសិក្សាសហគមន៍

កម្មវិធីមជ្ឈមណ្ឌលសិក្សាសហគមន៍ នឹងបន្តផ្តល់ជូន វគ្គភតិកថ្លៃ រហូតដល់ថ្ងៃទី 2 ខែមេសា ចំពោះការសិក្សា ពិចម្ងាយ និងសកម្មភាព ក្រោយពេលសិក្សា សម្រាប់សិស្សមណ្ឌលសិក្សាសាមគ្គី ឡងប៊ិច (LBUSD) ពិភពមិត្តមក្រោយសិក្សា ដល់ថ្នាក់ទីប្រាំបី ។

មជ្ឈមណ្ឌលសិក្សាសហគមន៍ ភតិកថ្លៃ នឹងផ្តល់ជូន ទឹកនៃង ប្រកបដោយសុវត្ថិភាព ដែលមានអ៊ិនធឺណែត ល្បឿនលឿន សម្រាប់សិស្សានុសិស្ស បំពេញកិច្ចការគ្រូងារក្រុម ជាលក្ខណៈសិក្សាពិចម្ងាយ ក្នុងអំឡុងពេលថ្ងៃរៀន ។ យុវជនក៏មានជម្រើស អាចចូលរួម សកម្មភាពក្រោយពេលសិក្សា បានដោយសុវត្ថិភាព និងសម្បូរបែប ដូចជា ការគាំទ្រ ផ្នែកសិក្សា, ភាពរឹងមាំ ផ្នែករាងកាយ និងសកម្មភាព ជាច្រើនទៀត ។

មជ្ឈមណ្ឌលសិក្សាសហគមន៍ មានដំណើរការជូន នៅថ្ងៃធ្វើការ ចាប់ពីម៉ោង 7:30 ព្រឹក ដល់ម៉ោង 5 ល្ងាច រហូតដល់ថ្ងៃទី 2 ខែមេសា នៅទីតាំង ដូចតទៅនេះ ៖

- ឧទ្យាន អ៊ែនម៉ែប្រាយ & ការកំសាន្ត កាលីប្រាយ (Ernest McBride Park & Cal Rec.) មជ្ឈមណ្ឌលសហគមន៍ នៅអាសយដ្ឋានលេខ 1550 រុក្ខវិថី ម៉ាទីន លូធី យីង ដេអូ (Martin Luther King Jr. Ave.)
- ឧទ្យាន Houghton, ផ្លូវ 6301 Myrtle Ave.
- ឧទ្យាន Orizaba, ផ្លូវ 1435 Orizaba Ave.

- ឧទ្យានអភិគយន្តជន, ផ្លូវ 101 E. 28th St.

ពិធីសារសុខាភិបាល និងសុវត្ថិភាព ត្រឹមត្រូវ នឹងត្រូវអនុវត្ត នៅគ្រប់ទីតាំងមជ្ឈមណ្ឌលសិក្សាទាំងអស់ ហើយអ្នកចូលរួមត្រូវពាក់ម៉ាកមុខ និងគោរពតាម គោលការណ៍រក្សាកម្លាតរាងកាយ ។ អ្នកចូលរួមត្រូវយក ឧបករណ៍អេឡិចត្រូនិក និងអាហារពេលថ្ងៃ មកដោយខ្លួនឯង ។

ការចុះឈ្មោះ: **តាមអ៊ិនធឺណែត** ដើម្បីចូលរួម ចាប់ផ្តើម នៅម៉ោង 10 ព្រឹក នាថ្ងៃទី 22 ខែកុម្ភៈ ។ ការចុះឈ្មោះ ដោយមកផ្ទាល់ នឹងដំណើរការ នៅចន្លោះម៉ោង 10 ព្រឹក និងម៉ោង 3 រសៀល នាថ្ងៃទី 22 ខែកុម្ភៈ នៅទីតាំង ដូចមានរាយបញ្ជាក់រួច ខាងលើនេះ ។

ពិធីសារសុវត្ថិភាព COVID-19 សម្រាប់កម្មវិធីចូលរួមដោយផ្ទាល់ រួមមាន :

- ការកំណត់ចំនួនអ្នកចូលរួម ក្នុងព្រឹត្តិការណ៍នីមួយៗ
- ការរក្សាឱ្យបាន អនុបាតអ្នកចូលរួមធៀបនឹងបុគ្គលិក មិនច្រើនជាង 12:1 ។
- ការអនុវត្ត ពិធីសាររក្សាកម្លាតរាងកាយ រួមទាំង ការពិនិត្យពេលចូល និងពេលចេញ ។
- ការសម្អាត និងសម្លាប់មេរោគ នៅគ្រប់កន្លែងទាំងអស់ ដែលមានការប៉ះកាន់ច្រើន
- តម្រូវឱ្យអ្នកចូលរួម និងបុគ្គលិក ពាក់ម៉ាកមុខ

កម្មវិធីក្រោយពេលសិក្សា តាមអ៊ិនធឺណែត

កម្មវិធីក្រោយពេលសិក្សា តាមអ៊ិនធឺណែត នឹងបន្តដំណើរការ ចាប់ពីម៉ោង 3 ដល់ម៉ោង 6 ល្ងាច រហូតដល់ថ្ងៃទី 2 ខែមេសា

កម្មវិធី ឥតគិតថ្លៃនេះ នឹងបន្តដំណើរការ ដើម្បីជំរុញឱ្យមាន បទពិសោធន៍កំសាន្ត តាមអ៊ិនធឺណែត ជាមួយ សកម្មភាពចូលរួម និងលេងកំសាន្ត បូកនឹង សកម្មភាពពង្រឹងការសិក្សា ដើម្បីបំពេញ បរិបទសិក្សា តាមអ៊ិនធឺណែត ដែលមានផ្តល់ជូនដោយ LBUSD ។

កម្មវិធីក្រោយពេលសិក្សា តាមអ៊ិនធឺណែត នឹងដំណើរការសកម្មភាព សម្រាប់កុមារ ដែលមានអាយុ ពី 5 ដល់ 14 ឆ្នាំ ដែលអាចទទួលបានបទពិសោធន៍ នៅឯផ្ទះ ប្រកបដោយសុខភាព ដូចជា ការជួបជាមួយ បុគ្គលិកផ្នែកការកំសាន្ត, ការគាំទ្រ ផ្នែកសិក្សា, ការរាំ, សិល្បៈ, រឿងកំប៉ុកកំប៉ុក និងសកម្មភាព ជាច្រើនទៀត ក្នុងរយៈពេល បីម៉ោង ក្នុងមួយថ្ងៃ តាមអ៊ិនធឺណែត ។

ចាប់ទទួលចុះឈ្មោះ: នៅម៉ោង 8 ព្រឹក នាថ្ងៃទី 22 ខែកុម្ភៈ ។

1. សូមចូលទៅ longbeach.gov/parks
2. សូមរកមើល គំណាចុះឈ្មោះចូលរួម កម្មវិធីក្រោយពេលសិក្សា តាមអ៊ិនធឺណែត
3. បំពេញ ទម្រង់បែបបទចុះឈ្មោះ
4. រង់ចាំទទួល អ៊ីមែលស្វាគមន៍ របស់លោកអ្នក

ការចុះឈ្មោះ ដោយមកផ្ទាល់ នឹងដំណើរការ នៅចាប់ពីម៉ោង 2 ដល់ម៉ោង 6 ល្ងាច រសៀល នាថ្ងៃទី 22 ខែកុម្ភៈ នៅឧទ្យានហាតវែល (Heartwell Park) នៅអាសយដ្ឋានលេខ 5801 វិថី អ៊ី ជាកក្រេស (E. Parkcrest St.) ។

សម្រាប់ព័ត៌មាន បន្ថែមទៀត អំពីកម្មវិធីទាំងនេះ នឹងសកម្មភាពផ្សេងៗ ទៀត សម្រាប់យុវជន សូម
ចូលទៅ longbeach.gov/parks ឬ ទូរសព្ទទៅលេខ 562.570.3150 ។

ការសាកសួរ ពីប្រព័ន្ធផ្សព្វផ្សាយ អាចបញ្ជូនទៅ លោក ជេន ហ្គ្រូប៉ាតី (Jane Grobaty) មន្ត្រីព័ត៌មានសហ
គមន៍, 562.570.3233, Jane.Grobaty@longbeach.gov

#